



## ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ភេទ: កម្ពុជា

សាសនា

អគ្គនាយកដ្ឋាន: ភ្នំពេញ ក្រុងរាជធានី ក្រសួង ពេទ្យ និង សេដ្ឋកិច្ច

អគ្គនាយកដ្ឋាន: ភ្នំពេញ ក្រុងរាជធានី ក្រសួង ពេទ្យ និង សេដ្ឋកិច្ច

## ចក្ខុវិក: ចំណេះចំណេះសាងសង្គមនូវក្រុមហ៊ុន

### ការបង្កើតរាជរដ្ឋបាល

- បានយើងព្រះរាជរដ្ឋបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានយើងព្រះរាជរដ្ឋបាល នស/រកន/០៩០៨/១៩៤ ចុះថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០០៤ ស្តីពីការវេចនាបានរបស់ក្រុមហ៊ុន
- បានយើងព្រះរាជរដ្ឋបាល នស/រកន/០៩០៩/១៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីការរៀបចំ និងការប្រើប្រាស់នៅក្នុងរដ្ឋបាល
- បានយើងព្រះរាជរដ្ឋបាល នស/រកន/០៩០៩/១៩៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីការបង្កើតរាជរដ្ឋបាល
- បានយើងព្រះរាជរដ្ឋបាល នស/រកន/០៩០៩/១៩៤ ចុះថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ១៩៩៤ ស្តីពីការបង្កើតសាធារណក្រុមនូវក្រុមហ៊ុន
- បានយើងព្រះរាជរដ្ឋបាល នស/រកន/០៩០៩/១៩៤ ចុះថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ១៩៩៤ ស្តីពីលក្ខណីកែតិយុត្តិនៃត្រីស្ថានសាធារណក្រុមនូវក្រុមហ៊ុន
- បានយើងព្រះរាជរដ្ឋបាល នស/រកន/០៩០៩/១៩៤ ចុះថ្ងៃទី ៤០ ខែ មីនា ឆ្នាំ ១៩៩៤ ស្តីពីលក្ខណីកែរបស់សាធារណក្រុមនូវក្រុមហ៊ុន
- បានយើងព្រះរាជរដ្ឋបាល នស/រកន/០៩០៩/១៩៤ ចុះថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ១៩៩៤ ស្តីពីលក្ខណីកែរបស់សាធារណក្រុមនូវក្រុមហ៊ុន
- បានយើងព្រះរាជរដ្ឋបាល នស/រកន/០៩០៩/១៩៤ ចុះថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ១៩៩៤ ស្តីពីលក្ខណីកែរបស់សាធារណក្រុមនូវក្រុមហ៊ុន

៣ ៦ ត្រ ៤ជំពូកទី ១មនុស្សបញ្ជាក់នូវឈរចាយត្រា ១

សាលាកុមិន្ទរដ្ឋបាល សរស់អក្សរភាព ស.ក.រ ព្រះទានបង្កើតមីនិមាមប្រព័ន្ធបានក្រើក្រុលខ  
នស/រកន/០៩៩៩/៤០ ចុះថ្ងៃទី ២១ ខែ មេសា ឆ្នាំ ១៩៩៩ ។

សាលាកុមិន្ទរដ្ឋបាល ជាត្រីស្ថានសាធារណៈរដ្ឋបាល មានសំយកាតារដ្ឋបាល និងហិរញ្ញវត្ថុ សិត  
មេដ្ឋានប្រាមិន្ទរដ្ឋបាល និងបន្ទុកនឹងប្រព័ន្ធបានក្រើក្រុលខ នស/រកន/១៩៩៩/៩១ ចុះថ្ងៃទី ៣១ ខែ ធ្នូ  
ឆ្នាំ ១៩៩៩ សិតិលក្ខនីក៖តិយុត្តិវត្ថុនិងប្រព័ន្ធបានក្រើក្រុលខ ។

សាលាកុមិន្ទរដ្ឋបាល មានទីស្តីការរំលែក៖រដ្ឋមន្ត្រីជាអាណាព្យាបាលដើរកបច្ចេកទេស និងមាន  
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអាណាព្យាបាលដើរកបច្ចេកទេស ។

ចាយត្រា ២

ទីស្តីការរំលែកសាលាកុមិន្ទរដ្ឋបាល តាំងនៅផ្លូវខេត្ត ពិភព ផ្លូវលេង ( ផ្លូវលេខ ៩៩៩ )  
ខែលូចការមន កដជានីតិវិញ្ញុ ។

ចាយត្រា ៣

សាលាកុមិន្ទរដ្ឋបាល មានបេសកកម្មប្រើប្រាស់ បណ្តុះបណ្តាល និងបង្កើតការរំលែកម្នូរការ  
រំលែកកំពុងបំពេញការងារនៃតាមក្រសួង-ស្ថាបននៃប្រព័ន្ធបានក្រើក្រុលខ ។ សាលាកុមិន្ទរដ្ឋបាល មាន  
ការកិច្ចប្រើប្រាស់គ្នាប្រព័ន្ធប្រចាំឆ្នាំ ដោយដំឡើកលើកម្នូរិធិក្សាបស់សាលា ។

ចាយត្រា ៤

ក្របខណ្ឌដែលសាលាកុមិន្ទរដ្ឋបាលប្រើប្រាស់ប្រព័ន្ធដែលប្រើប្រាស់ បណ្តុះបណ្តាល ព្រះរាជាណាចក្រកម្ពុជា  
និងប្រជាធិបតេយ្យកន្លែង ក្របខណ្ឌបស់មន្ត្រីការក្រុងប្រព័ន្ធបានក្រើក្រុលខ ។ ប្រចាំឆ្នាំ ក្របខណ្ឌ  
បស់កដអគ្គ ចំណែ ៧៧៩៩ ។

ជំពូកទី ២**គារប្រចាំខែត្រួតពិនិត្យនិងការអនុវត្តន៍**ចារ្យក្រា ៥

សាធារណកម្មិនូវរដ្ឋបាលប្រចាំខែដោយក្រុមប្រឹក្សាកិច្ចាល់ និង នាយកសាធារណមួយរូប ដែលមានអំណោចទូទៅលើរដ្ឋបាល ដើម្បីប្រចាំខែត្រួតពិនិត្យនិងការអនុវត្តន៍ និងក្រុមប្រុបខណ្ឌ នៃបទបញ្ជាផ្ទៃក្នុងរបស់សាធារណា ។

ចារ្យក្រា ៦

សាធារណកម្មិនូវរដ្ឋបាល ត្រូវស្ថិតនៅក្រោមការដឹកនាំនៃវិស្វការគណៈរដ្ឋមន្ត្រី ។

ក្នុងចំណាំនេះ រដ្ឋមន្ត្រីទទួលបន្ទុកិច្ចិត្តការគណៈរដ្ឋមន្ត្រី ជាប្រធានក្រុមប្រឹក្សាកិច្ចាល់នៃសាធារណា ក្នុមិនូវរដ្ឋបាល ដែលមានសមាជិកដែលមិនមែនប្រជាធិបតេយ្យបានបានប្រចាំខែក្នុងក្រុមប្រឹក្សាកិច្ចាល់ ដែលមានសមាជិកដឹកនាំនៃវិស្វការគណៈរដ្ឋមន្ត្រី ។

- នាយកសាធារណកម្មិនូវរដ្ឋបាល	សមាជិកស្ថិតប្រវត្តិ
- តំណាងរដ្ឋបាលដឹកនាំការដ្ឋាន មុខងារសាធារណៈ ១ រូប	សមាជិក
- តំណាងទិស្សការគណៈរដ្ឋមន្ត្រី ១ រូប	សមាជិក
- តំណាងក្រុមប្រឹក្សាកិច្ចាល់ ១ រូប	សមាជិក
- តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ១ រូប	សមាជិក
- តំណាងក្រសួងមហាផ្ទៃ ១ រូប	សមាជិក
- តំណាងក្រសួងសេដ្ឋកិច្ច និងបិរាណភ្នែក ១ រូប	សមាជិក
- តំណាងក្រសួងយុត្តិធម៌ ១ រូប	សមាជិក
- តំណាងក្រសួងអប់រំ យុវជន និងកីឡា ១ រូប	សមាជិក

ក្រោតិនាយកសាធារណា សមាជិកក្រុមប្រឹក្សាកិច្ចាល់ ត្រូវបានពេងចាប់ដោយអនុវត្តន៍ ។

ចារ្យក្រា ៧

ក្រុមប្រឹក្សាកិច្ចាល់ប្រជុំសម្រេចលើបញ្ជាផ្ទៃដែលបានស្វែងរកដោយនាយកសាធារណា ។ នាយកសាធារណា ត្រូវផ្តល់យោបល់ជាថាទាច់បញ្ជាផ្ទៃដែលទាក់ទងការងារពេញលេញ និងដំណឹករការរបស់សាធារណា ។

ក្រុមប្រឹក្សាកិច្ចាល់មានបេសកកម្ម :

- អនុម័តបទបញ្ជាផ្ទៃដែលបានសាធារណ ក្នុងនិងក្រុមប្រុបខណ្ឌ សមាសភាព គណៈមេប្រយោត្ត

- អនុម័តតគ្របាយចិត្តរបស់សាធារណៈ
- អនុម័តលើរាយការណ៍ប្រចាំឆ្នាំរបស់សាធារណៈ
- អនុញ្ញាតឱ្យបានឱ្យមិនធ្វើមិនឈាមុនុយុទ្ធសាស្ត្រទៅទេ និងយល់ព្រមចំពោះគ្របាយនានា នៃ  
អនុសញ្ញា រាយការណ៍ដូចជាលេខាយិងត្រីស្ថានជាតិ សេវាដាតិ ប្រអន្តរជាតិនានា
- ហើយជាទុទេសប្រចាំឆ្នាំ ស្ថិអំពីការរៀបចំ និងការប្រព័ន្ធទៅរបស់សាធារណៈ ។

#### ចារ្យក្រា ៤

ក្រុមប្រឹក្សាកិច្ចាលប្រជុំពីរដងក្នុងមួយឆ្នាំ តាមសម្រាប់ប្រជាធិបតេយ្យ នានា ក្នុង<sup>និងខែ</sup> សីហា ។

ក្រុមប្រឹក្សាកិច្ចាលប្រជុំនិងតាមពីរដងក្នុងមួយឆ្នាំ តាមសម្រាប់ប្រជាធិបតេយ្យ ប្រជាធិបតេយ្យ និងការប្រជុំទៅទេ ។

ឯិទានអាណាព្យាប្រជុំ ត្រូវមានភ្លាប់របៀបរារោះ ។

#### ចារ្យក្រា ៥

ក្រុមប្រឹក្សាកិច្ចាលអាចប្រជុំបាន ឬណាក់តែមានសមាជិកចំនួនបាក់កណ្តាលវគ្គមាន ។ សេចក្តី  
សម្រច្រាវត្ថិថ្នីបិន ដោយមិតាតគ្រឹះនៃសមាជិកដីលេខានិច្ចិះខោះន្អាតវគ្គមាន ។ ក្នុងករណីដីលេ  
ខានសម្រាប់ប្រជាធិបតេយ្យនិងការប្រជាធិបតេយ្យ ។

សមាជិកក្រុមប្រឹក្សាកិច្ចាល ចុះឈ្មោះក្នុងសម្រាប់ប្រជុំក្រុមប្រឹក្សាកិច្ចាលជាល័យខ្លួន ហើយមិនអាច  
បញ្ជាផីតែលាងខ្សោយការប្រជាធិបតេយ្យ ប្រុងក្រោមនិងការប្រជាធិបតេយ្យ ។

#### ចារ្យក្រា ៦០

នាយកសាលាភុម្ពិនុរាជី ត្រូវរៀបចំតាមដោយត្រោះរាជក្រឹត្ត តាមសំណើរបស់នាយករដ្ឋមន្ត្រី ។

#### ចារ្យក្រា ៦១

នាយកសាលាមានបេសកកម្ម :

- ឯកចំការប្រជុំរបស់ក្រុមប្រឹក្សាកិច្ចាល
- ធានាកំបែរមិនិត្តិកិរាយការប្រជាធិបតេយ្យ ដោយអនុវត្តតាមការពិភាក្សាសំប្តុចរបស់  
ក្រុមប្រឹក្សាកិច្ចាល
- អនុវត្តសេចក្តីសម្រច្រាប់ប្រជាធិបតេយ្យ
- ធានាកំបែរការពារិនិយដៃផ្លូវក្នុង ដែលបានកំណត់ក្នុងបទបញ្ជាផីផ្លូវក្នុង
- ឯកចំជីវា តណ្ឌនីរដ្ឋាល និងគណនីបានក្រោមនិងការប្រជាធិបតេយ្យ

- ជាអាណាប័កដើរការចំណាយរបស់សាលាកុម្ភិនអង្វែងល ស្របតាមការពារទំនួរនឹងការប្រចាំឆ្នាំ
- ឯកសារប្រចាំឆ្នាំដែល និងការប្រចាំឆ្នាំនានា តាមគោលការណ៍ទូទៅនៃអនាមិកភាព និងការវិកធនធិក
- ទំនំកំងគ្រប់បណ្តុះបណ្តាលប្រចាំឆ្នាំនានា និងបុគ្គលិកសាលា
- ឯកសារកម្មសិក្សា
- ប្រើសិសបុគ្គលិកបង្ហាញតែប្រចាំឆ្នាំមុខវិធាន យោះពេលមានកំណត់ និងភាគកំងការប្រតិបត្តិ
- បង្កើតអនុការលេខ និងអនុការចាត់ការនៃជំនួយការ និងការគ្រប់គ្រងសាលាកុម្ភិនអង្វែងល
- ជាកំង់ទីក្រុមប្រើក្រាតិបាល នូវរាយការណ៍ប្រចាំឆ្នាំ និងស្ថានការពិសេស និងបិរញ្ញវត្ថុ និងការប្រើប្រាស់សាលា
- តំណាងសាលានៅចំពោះមុខសាលាដែលប្រជាធិបតេយ្យទាំងឡាយទាំងឡាយនិងជីវិកាព សុធន៍
- ចុះហត្ថលេខាជីវិតុសព្យាយាយឱ្យបាន ទាក់ទងនិងសេវាផ្លូវបាល សហគ្រាល់ អនុការវិធាននិងកម្ពុជាបុប្ផរទេស អនុការ និងស្ថាប័នអនុជាតិនានា ដោយមានការផ្តល់យោបល់ឱ្យការពារតិក្រុមប្រើក្រាតិបាល។

### ចំណាំ ៣

#### វិធីការដំឡើកទិន្នន័យ

#### ចារក្រា ១២

ការគ្រប់គ្រងបិរញ្ញវត្ថុ និងគណនេយ្យរបស់សាលាកុម្ភិនអង្វែងល ត្រូវស្និកនៅក្រោមគោលការណ៍ នៃគណនេយ្យសាធារណៈ ឬការគ្រប់គ្រងដែកបិរញ្ញវត្ថុ និងគណនេយ្យសាធារណៈ ដែលមានកំណត់ក្នុងមាត្រា ១៩២ នៃអន្តរក្រឹត្យឱ្យ ៨២ អន្តរ ចុះថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ស្តិតធបច្ចុប្បន្នទូទៅនៃគណនេយ្យសាធារណៈ។

#### ចារក្រា ១៣

នាយកសាលាកុម្ភិនអង្វែងល ជាអាណាប័កដើមខ្សោយរបស់សាលា ។ ក្នុងន័យនេះ នាយកសាលាត្រូវមានការកិច្ច ៖

- ពិនិត្យប្រព័ន្ធឌីជីថាមព័ត៌មាន
- ចាត់ចំងចៀករទួលាត់ និងចំណាយបញ្ជាផ្ទាល់

នូវការចំណាយរបស់សាធារណ៍ អាណាព័កដើមខ្សែអាជ្ញាត់សិទ្ធិឱ្យទៅអាណាព័កដូរសិទ្ធិ ឬ  
អាណាព័កដើមខ្សែអាជ្ញាត់ដើរក្រចំគ្រងរដ្ឋទេយ្យចំណូល និងចំណាយ ដោយមានការយល់ព្រមទាំង  
តណ្ឌនេយ្យការប្រតិបត្តិក្នុងការប្រជុំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

### ចារ្យត្រា ១៤

តណ្ឌនេយ្យការរួមឱ្យរូប ទទួលបន្ទុកអនុវត្តកិច្ចប្រតិបត្តិការបិរញ្ញវត្ថុ និងការការនៃកាប់តណ្ឌនេយ្យ  
ទៅតាមបទយុរោគ្តី ឬចមានចំណូនក្នុងមាត្រា ១៣ ខាងលើ ។ តណ្ឌនេយ្យការ ត្រូវចូលរួមការប្រជុំរបស់  
ក្រសួងប្រើប្រាស់ក្នុងនាមអ្នកពិត្រនោយបាល ។

### ចារ្យត្រា ១៥

តណ្ឌនេយ្យការ ត្រូវទទួលបន្ទុក :

- ប្រមុនចំណូល
- សិក្សាកំណើន
- រក្សាទុក និងចាត់ចំប្រើប្រាស់នូវមូលដ្ឋាន និងវគ្គមានភាពម្បែរ
- រក្សាទុក នូវលិខិតតិចិយុត្តិការ និងការនៃបញ្ជីតណ្ឌនេយ្យ
- តណ្ឌនេយ្យការ អាជីវកម្មសិទ្ធិខេត្តឱ្យទៅមន្ត្រីក្នុងការយាយល័យបាល ។

### ចារ្យត្រា ១៦

ប្រកាសនានារបស់សាធារណមាន :

- ធនធានដីបុរីដែលដឹងលើឱ្យ នៅពេលចាប់ដើមបង្កើតសាធារណ៍
- ឧបត្ថម្ភនៃប្រាប់ដឹកឱ្យការ និងឧបត្ថម្ភនៃជាមួលដឺ ដែលបានកំណត់ក្នុងចិត្តការដ្ឋាន
- កំណាយ ជួនយ និងអច្ចេយទាន ដែលសារណាទានទទួល
- ជួលផែកវីឡា
- ជួលវែងការងារ ការការិក និងសេវាដែលសារណាទានដឹងលើឱ្យ
- ចំណូល ដែលបានមកពីត្រពូលយុត្តិ ដែលអនុញ្ញាតដោយការងារខ្លួនឯង ។

### ចារ្យត្រា ១៧

ចំណូល និងចំណាយជាប្រចាំ និងជាមួលនៃរបស់សាធារណក្នុងរដ្ឋបាល ត្រូវបានក្នុងចិត្តការប្រចាំ  
ឆ្នាំរបស់សាធារណ៍ ។

ក្រសួងប្រើប្រាស់ក្នុងក្នុងក្រសួងប្រើប្រាស់ក្រសួងប្រចាំ និងជាមួលនៃរបស់សាធារណក្នុងរដ្ឋបាល ត្រូវបានក្នុងចិត្តការប្រចាំ  
សម្រេចទាំងអ្នកយករបស់ក្រសួងប្រើប្រាស់ក្រសួងប្រចាំ នាក់ទៅដឹងលើត្រពូលយុត្តិ ការចាត់ចំ និង  
អនុវត្តឱ្យការ ត្រូវមានការយល់ព្រមទាំងក្រសួងប្រើប្រាស់ក្រសួងប្រចាំ និងហិរញ្ញវត្ថុ ។

ចារ្យត្រា ១៩

ការងារគណនេយ្យរបស់សាធារណជនិភ័យបាលរួមមាន៖

- ឯកសារវ៉ូកគណនេយ្យទូទៅ ត្រូវធ្វើដាក់ឡើង ឬ ឯកសារនេះកត់ត្រានូវប្រពិបត្តិការទាំងទ្រាយធ្វើកហិរញ្ញវត្ថុ ប្រពិបត្តិការវ៉ូករតនាតារា និងប្រពិបត្តិការខែលធ្វើដាក់មួយពីយធម៌ ។
- បញ្ជីសារពិភ័យអចលនម្រោញ រុបថាគុ និងវគ្គមានតម្លៃ ។

ការងារគណនេយ្យរបស់សាធារណជន៖

- ស្របតាមការកំណត់ក្នុងប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- គោរពតាមប្បីនៃគណនេយ្យ ដែលយើលំព្រមដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ចារ្យត្រា ២០

គណនេយ្យករ និងអាណាពីកដើមខ្សោយ ត្រូវរៀបចំគណនេយ្យហិរញ្ញវត្ថុប្រចាំឆ្នាំ និងរាយការណ៍ ស្តីពីការត្រួតព្រម រួចបាក់ជូនក្រុមប្រឹក្សាគាលពីនីតុ និងសម្រេច យ៉ាងយុទ្ធមូល ៣ ខែ បន្ទាប់ពីការ បិទការិយបិរញ្ញនៃគណនេយ្យ ។

មូលនិធីរបស់សាធារណជនិភ័យបាល តិចាមូលនិធីសាធារណៈ ដែលចាប់ចុចត្រូវនៅក្នុងគណនេយ្យ ដែលត្រូវបើកនៅក្រោមនាគារជាតិ លើកនៃមេដៃមានបច្ចុប្បន្ន ដែលយើលំព្រមដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ជំពូកទី ៤ចំណេះចំណ្លោះនាមាស្តីខ្លួនចារ្យត្រា ២១

លើកនៃមេដៃមានបច្ចុប្បន្ននិងរបស់ច្បាប់ សាធារណជនិភ័យបាល ត្រូវស្និតនៅក្រោមនិតិយមចំពោះ របបសារពិទ័ន្ធមូលដែលត្រូវបានអនុវត្តនៅក្នុងការតាមតាមរបស់រដ្ឋ ។

ជំពូកទី ៥ចំណេះចំណ្លោះខ្លួនចារ្យត្រា ២២

អនុក្រសួងទេរ ៤០ អនក្រ ផ្ទះទី ០៨ ខែ ឧសភា ឆ្នាំ ១៩៩៨ និងបទប្បញ្ញត្តិទាំងម្នាយ ដែលជួយពីអនុក្រសួងទេរ ត្រូវបាននិការណ៍ ។

មាត្រា ២២

នគរបាលក្រសួងបន្ទុកទិន្នន័យការពណ៌៖ នគរបាល  
 នគរបាលក្រសួងសេដ្ឋកិច្ច និងបិរព្យូវត្ថុ នគរបាល  
 នគរបាលក្រសួងសេដ្ឋកិច្ច និងបិរព្យូវត្ថុ នគរបាល  
 នគរបាលក្រសួងសេដ្ឋកិច្ច និងបិរព្យូវត្ថុ នគរបាល

រាជក្រឹត្ត ចំពោះ ឈោះ ឆ្នាំ ២០០៤



ការយកសេចក្តីជាមួយប្រជាក់សម្រាប់ការអនុវត្ត

ដើម្បីកុំហត្តលាង

ឯកសារយកសេចក្តី នគរបាលក្រសួងបន្ទុកទិន្នន័យការពណ៌៖

សុខ នាយក

កំណត់នូវការ:

- ក្រសួងព្រះរាជការណ៍រៀល
- អគ្គនេយោបាយអង្គភាព
- អគ្គនេយោបាយអង្គភាព
- ខេត្តកាលបរិច្ឆេទនគរបាល
- ខេត្តកាលបរិច្ឆេទនគរបាល
- ខេត្តកាលបរិច្ឆេទនគរបាល
- ខេត្តកាលបរិច្ឆេទនគរបាល
- ខេត្តកាលបរិច្ឆេទនគរបាល